



**សេចក្តីប្រកាសព័ត៌មាន**

**ស្តីពី**

**វគ្គបណ្តុះបណ្តាល និងការផ្សព្វផ្សាយ**

**“ច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានគេរចកម្ម ច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហារប្រល័យ និងការតព្វកិច្ចរបស់បុគ្គលរាយការណ៍” និង “ទម្រង់របាយការណ៍បង្កកទ្រព្យសម្បត្តិសម្រាប់បុគ្គលរាយការណ៍”**

ថ្ងៃអង្គារ ៧ រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦  
រាជធានីភ្នំពេញ, ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២

នៅព្រឹកថ្ងៃចន្ទ ១២ រោច ខែអាសាឍ ឆ្នាំខាល ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២, ព្រឹកថ្ងៃអង្គារ ៥ កើត ខែស្រាពណ៍ ឆ្នាំខាល ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២, ព្រឹកថ្ងៃអង្គារ ១២ កើត ខែស្រាពណ៍ ឆ្នាំខាល ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២, ក្នុងគោលដៅបញ្ចូលការយល់ដឹងនិងបណ្តុះបណ្តាល ដល់បុគ្គលរាយការណ៍ និងបុគ្គលពាក់ព័ន្ធចូលរួមក្នុងវិស័យបរទេសបាលកិច្ច **និយ័តករបរទេសបាលកិច្ច (ន.ប.ឆ)** បានរៀបចំវគ្គបណ្តុះបណ្តាល និងផ្សព្វផ្សាយ “ច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានគេរចកម្ម ច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហារប្រល័យ និងការតព្វកិច្ចរបស់បុគ្គលរាយការណ៍” និង “ទម្រង់របាយការណ៍បង្កកទ្រព្យសម្បត្តិសម្រាប់បុគ្គលរាយការណ៍” រួមជាមួយកម្មវិធីបណ្តុះបណ្តាល និងការប្រលងសម្រាប់បុគ្គលត្រូវទទួលស្គាល់គុណវុឌ្ឍិ ក្នុងវិស័យបរទេសបាលកិច្ច លើកទី១ ឆ្នាំ២០២២។

ការបញ្ចូលកម្មវិធីក្នុងវគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីបណ្តុះបណ្តាលដល់បុគ្គលរាយការណ៍ និងបុគ្គលពាក់ព័ន្ធផ្សេងទៀត ដើម្បីបញ្ចូលការយល់ដឹងអំពី “ច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានគេរចកម្ម ច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហារប្រល័យ និងការតព្វកិច្ចរបស់បុគ្គលរាយការណ៍” និង “ទម្រង់របាយការណ៍បង្កកទ្រព្យសម្បត្តិសម្រាប់បុគ្គលរាយការណ៍” ដែលមានសមាសភាពចូលរួមដោយផ្ទាល់ពី តំណាងបរទេសបាល ក្រុមបរទេសបាលនៃបរទេសបាលកិច្ចហិរញ្ញវត្ថុ ក្រុមហ៊ុនបរទេសបាល និងបុគ្គលពាក់ព័ន្ធផ្សេងទៀត សរុបទាំងបីលើកនេះ ចំនួន២៦៣ នាក់។

On the Morning of Monday July 25th, Tuesday August 5th, and Tuesday August 9th, 2022, the Trust Regulator (TR) had incorporated a Training Program and Dissemination on the “Law on Combating Money Laundering and Financing of Terrorism, Law on Combating Financing of Proliferation of Weapons of Mass Destruction, and Obligations of Reporting Entities” and “Frozen Assets Reporting Form for Reporting Entities” in “the 1st Training Program and Examination for Approved Persons in the Trust Sector of 2022” for the purpose of raising awareness for reporting entities and relevant stakeholders in the Trust sector.

The purpose of incorporating such a Training Program is to train reporting entities and relevant stakeholders and raise awareness of the “Law on Combating Money Laundering and Financing of Terrorism, Law on Combating Financing of Proliferation of Weapons of Mass Destruction, and Obligations of Reporting Entities” and “Frozen Assets Reporting Form for Reporting Entities”, with a total of 263 participants who are Trustees, Groups of Trustees of Financial Trust, Trustee Companies, and other relevant stakeholders attending the training program.

